



FREQUENTLY ASKED QUESTIONS

Following are Frequently Asked Questions regarding the Resilience Fund for Women in Global Value Chains application process, available in:

- [English – Frequently Asked Questions](#)
 - [ខ្មែរ- សំណួរដែលសួរញឹកញាប់](#)
 - [Tiếng Việt – Các câu hỏi thường gặp](#)
-

ENGLISH

ELIGIBILITY CRITERIA AND GENERAL QUERIES

1. Who can apply?

Funding will go to women’s funds and women-led community-based organizations that work on the Resilience Fund’s main thematic areas of gender-based violence and/or sexual and reproductive health and rights in Vietnam and Cambodia. Non-profit organizations with an annual income of at least \$10,000 USD may apply for a two-year grant. Income figures from 2019, 2020 or 2021 will be used as the baseline for determining eligibility.

2. What is the funding range – how much can my organization apply for?

The funding range for grants is between \$10,000 - \$75,000 USD. An organization may request grants of up to 150 percent of its annual income, but the maximum grant size cannot be more than \$75,000. The grants will be distributed over a two-year period. Non-profit organizations must have an annual income of at least \$10,000 USD to apply for a two-year grant.

3. Must my organization apply for a two-year grant or are shorter timeframes allowed?

All grants will be two-year grants. The Resilience Fund is meant to help grassroots organizations strengthen their operations and programs over time. This will help them address the longer-term health, safety and other critical needs of women and help advance their economic well-being. These grants are not intended for short-term emergency relief.

4. My NGO does not currently work on gender-based violence or sexual and reproductive health and rights but plans on expanding our current programmatic work to include these areas. Can I still apply?

Yes – you may apply as long as you plan to expand your work to include one of these thematic areas during the grant period. The Resilience Fund will help women-led organization strengthen and

expand existing efforts on gender-based violence and sexual and reproductive health and rights, but also to support new work in these areas.

5. My organisation is managed by an Executive Director who identifies as male. Am I eligible to apply?

Probably not – as this Fund is intended to strengthen women’s leadership and women-led organizations. Our definition of a women-led organization is: “a woman CEO or director and at least 50% of senior leadership are women.” If your organization does not meet our definition of women led, but you believe you are in fact women led, you may provide us information to support this belief for consideration.

The term “women” includes women in all their diversities. This includes women with disabilities, those who are of diverse sexual orientations and gender identities, women of color, indigenous women, women of oppressed castes, younger and older women, or those who are affected by racism, or poverty, or those who are migrants, and women in other marginalized groups.

6. My organisation does not have approval from the Government to receive foreign funds. Can I still apply for a grant?

No. Your organization must have the legal approvals and have met all government regulations to be able to receive foreign funds in order to apply for this grant.

7. Can my organization apply if we are not based in Vietnam or Cambodia?

If you feel your organization and work meets the criteria of the grants but you are not located in Cambodia or Vietnam, you can contact resfund@unfoundation.org to register your interest in applying.

8. How can the Resilience Fund’s “unrestricted” grants be used?

Your organization can use the grant funding in any way you believe best strengthens the organization (and is in compliance with all requirements about how such funds can be spent.) We trust organizations to know how best to use the grants to achieve their missions – whether for programs or organizational needs or other areas of importance. We believe providing you with resources to strengthen your organization will directly or indirectly strengthen your capacity to address critical health and safety issues that impede women’s economic resilience in their communities. However, we do want you to explain in general how you plan to spend the grant money and how the grant will help your organization advance its mission as well as the Fund’s thematic areas. If circumstances change during the grant period, you will also have flexibility to change how your organization uses the funds in response to those changing circumstances.

9. What restrictions are there on organizations in using a Resilience Fund grant?

Grant funds may not be used for any kind of lobbying, electioneering or political campaigning and must be used in full compliance with your country's laws and policies for foreign funding.

10. How does grant funding support economic resilience in global value chains?

The Fund is looking to support those organizations working with communities *in, near, or related to* businesses and workplaces that manufacture or produce apparel, food, technology, and other products for export around the world. We believe that strengthening these communities by supporting women-led organizations will improve the lives of women workers and their ability to join and thrive in the workforce. Health and safety are essential for women in these communities to

strengthen women's economic opportunities. We will support a wide range of organizations whose work strengthens these communities and directly or indirectly touches current or future workers and their families. This includes but is not limited to communities near manufacturing or agricultural workplace and communities where women migrate long distances for work.

PREPARING & SUBMITTING AN APPLICATION

11. What is the application process and timeline?

The application will be broken into two phases:

- Phase 1: Open 5 July 2022 to 8 August 2022. After a screening and review, a select number of organizations will be invited to submit further information and details for their application.
- Phase 2: Open 29 August 2022 to 16 September 2022. This phase will require further details on the proposal including additional information about your organization and current activities or programs.

12. I would prefer to submit the application in my local language rather than in English. Is this possible?

You must submit your application in English. However, we have set up Application Support Partners in Cambodia and Vietnam that are ready to help your organization in understanding the application questions or translating your application into English. The teams can also give you general feedback on your application and they can help you upload the application onto our website if you have limited access with the internet.

We encourage you to make use of the application support partners, if you need it. We will review all final applications the same way without consideration of whether your organization received help or not. To access this support:

For support services in Khmer:

- Call, text or WhatsApp: +855 17 320 072
- Email: sivgech.tang@impacthub.net

For support services in Vietnamese:

- Call, text or WhatsApp: +84 0395048510
- Email: NhomHoTroVietNamRF@gmail.com
- Facebook: [Nhóm hỗ trợ Việt Nam RF/Resilience Fund](#)

You can access the application form and FAQs, which have been translated into Vietnamese and Khmer for your convenience, here: resiliencefundforwomen.org/apply.

13. I don't have reliable access to high-speed internet - can I submit the application on paper or via email?

No – you must submit your application on line and in English. We are not able to accept applications by email or on paper. If you need help, the application support partners can help you upload your application if you have limited internet access and need help submitting the online application:

For support services in Khmer:

- Call, text or WhatsApp: +855 17 320 072
- Email: sivgech.tang@impacthub.net

For support services in Vietnamese:

- Call, text or WhatsApp: +84 0395048510
- Email: NhomHoTroVietNamRF@gmail.com
- Facebook: [Nhóm hỗ trợ Việt Nam RF/Resilience Fund](#)

14. What do I do if there is a problem with the online form or if I lose internet connectivity mid-way through my application?

You have the ability to save the form and return to it later if you cannot complete all the questions at the same time. By selecting the box 'save my progress and resume later' you will be asked to enter your email and you will be able to save the form and return to it later using the same email. However, if the form is not saved and you experience any technical issues while applying you will have to restart your application. To save time and effort, we recommend creating a separate draft of your proposal and then copying and pasting your answers into the online form once you are ready to submit.

If you experience any technical difficulties with the form itself, you can email us at resfund@unfoundation.org. Please note that our staff may not be able to respond to your issues/questions until the next day. We may forward your email to the local technical assistance team if they can resolve the problem.

15. I'm not sure if my application has been submitted. Do I receive any confirmation?

You will receive an instant on-screen confirmation once your application has been successfully submitted as well as an email confirmation. No further action is required from you.

NEXT STEPS

16. When can I expect to hear from the Resilience Fund on my application's status?

Organizations who are invited to submit further information for phase 2 will be notified by the end of August 2022. Final funding decisions will be communicated to all applicants by the end of 2022. We unfortunately will not be able to respond to individual requests for status updates.

17. If my organization is selected for funding, what happens next?

If you are selected, we will ask you to submit some additional information about your organization. Every organization undergoes a short review by the Fund including reference checks. Once this due diligence is completed, you will be sent a grant agreement to sign and return in order to receive your grant payment. The timing for receiving your grant payments will be determined by the requirements of each country, but we hope you will receive funding in early 2023. Once you are selected and have a signed grant agreement, we will then give you an orientation to our Learning Hub community. We would also like to hold one-on-one discussions with you to explore the ways you would like to define impact and look at your learning goals and objectives.

18. What reporting or other activities will be expected of my organization if we are selected for a grant?

We want to make reporting as easy and relevant as possible. The Resilience Fund wants to support learning and sharing in real-time and puts less emphasis on long reports. This learning approach will take place through the Fund's Learning Hub where grantees can learn from each other's work and can share with donors and other partners what you are experiencing and learning in real time. This

updated 5 July 2022

is also a place to connect with Fund donors and build a broader community. While there will be annual reports, we will use the Learning Hub as the primary way to capture learnings and share activities. Over the two-year grant period, your organization will be expected to participate in the Learning Hubs – particularly a virtual quarterly meeting with other grantees, investors and fund stakeholders for learning and sharing. The Learning Hub will provide translation support and other assistance to ensure grantees can communicate as much as possible in their own languages.

19. If not selected during this round, will there be another chance to apply for funds next year?

Please check back with our website for future funding announcements.

ខ្មែរ

សំណួរដែលសួរញឹកញាប់

ខាងក្រោមនេះជាសំណួរដែលគេតែងតែសួរទាក់ទងនឹងកញ្ចប់ជំនួយ The Resilience Fund for Women in Global Value និងដំណើរការដាក់ពាក្យស្នើសុំ។ អ្នកអាចស្វែងរកសំណួរទាំងនោះនៅ៖

អង់គ្លេស

លក្ខខណ្ឌ និងសំណួរទូទៅ

1. តើនរណាខ្លះអាចដាក់ពាក្យបាន?

កញ្ចប់ជំនួយនឹងផ្តល់ទៅកាន់អង្គការដែលដឹកនាំដោយស្ត្រី និងអង្គការដែលធ្វើការផ្តល់ជាមួយសហគមន៍ដែលមាន គម្រោង ឬសកម្មភាពដែលត្រូវនឹងប្រធានបទរបស់ The Resilience Fund ដែលទាក់ទងនឹងការបញ្ឈប់ អំពើហិង្សាផ្នែកលើយេនឌ័រ (GBV) និង/ឬការលើកកម្ពស់លើសិទ្ធិ សុខភាពផ្លូវភេទ និងការបន្តពូជ (SRHR) នៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ សម្រាប់អង្គការមិនស្វែងរកប្រាក់ចំណេញ ដែលមានគម្រោងថវិកា ប្រចាំឆ្នាំត្រឹមយ៉ាងហោចណាស់ \$10,000 USD អាចធ្វើការស្នើសុំកញ្ចប់ជំនួយសម្រាប់រយៈពេល ២ឆ្នាំ។ គម្រោងថវិកាគិតចាប់ពីឆ្នាំ 2019, 2020 ឬ 2021 នឹងត្រូវបានប្រើប្រាស់សម្រាប់ជាការវាយតម្លៃសម្រាប់ការ កំណត់ពីលក្ខខណ្ឌចូលរួមរបស់អ្នកដាក់ពាក្យ។

2. តើខ្ញុំអាចស្នើសុំកញ្ចប់ជំនួយនោះក្នុងទឹកប្រាក់ចំនួនប៉ុន្មានទៅ?

កញ្ចប់ជំនួយនេះមានចន្លោះពី \$10,000 ទៅ \$75,000 USD។ អង្គការមួយអាចស្នើសុំជំនួយរហូតដល់ 150 ភាគរយនៃគម្រោងថវិកាប្រចាំឆ្នាំរបស់ខ្លួន ប៉ុន្តែទំហំនៃកញ្ចប់ជំនួយជាអតិបរមាមិនអាចលើសពី \$75,000 បានទេ។ ជំនួយនេះនឹងត្រូវបានចែកចាយសម្រាប់រយៈពេលពីរឆ្នាំ។ អង្គការមិនស្វែងរកប្រាក់ចំណេញត្រូវតែមានគម្រោងថវិកា ប្រចាំឆ្នាំយ៉ាងហោចណាស់ \$10,000 USD ដើម្បីស្នើសុំជំនួយរយៈពេលពីរឆ្នាំ។

3. តើស្ថាប័នរបស់ខ្ញុំត្រូវតែដាក់ពាក្យស្នើជំនួយរយៈពេលពីរឆ្នាំមែនទេ?

តើខ្ញុំអាចស្នើសុំជំនួយសម្រាប់រយៈពេលខ្លីជាងនេះ បានដែរឬទេ?

ជំនួយទាំងអស់ត្រូវប្រើប្រាស់សម្រាប់រយៈពេលពីរឆ្នាំ។ The Resilience Fund មានគោលបំណងជួយស្ថាប័នឱ្យ ពង្រឹងលើប្រតិបត្តិការ និងកម្មវិធីរបស់ពួកគេ។ វានឹងជួយពួកគេដោះស្រាយបញ្ហាបានកាន់តែវែងឆ្ងាយលើបញ្ហា សុខភាព សុវត្ថិភាព និងតម្រូវការសំខាន់ៗ ផ្សេងទៀត និងជួយលើកកម្ពស់សុខុមាលភាពសេដ្ឋកិច្ចរបស់ស្ត្រីផងដែរ។ កញ្ចប់ជំនួយនេះមិនមានបំណងសម្រាប់ជំនួយសង្គ្រោះបន្ទាន់រយៈពេលខ្លីទេ។

4. បច្ចុប្បន្ននេះ ស្ថាប័នរបស់ខ្ញុំមិនធ្វើការលើអំពើហិង្សាផ្នែកលើយេនឌ័រ ឬសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងសិទ្ធិទេ

ប៉ុន្តែយើងមានគម្រោងនឹងពង្រីកការងារតាមរយៈកម្មវិធីបច្ចុប្បន្នរបស់យើង ដើម្បីរួមបញ្ចូលផ្នែកទាំងនេះ។ តើខ្ញុំនៅតែអាចដាក់ពាក្យបានទេ?

បាន - អ្នកអាចដាក់ពាក្យបាន ដរាបណាអ្នកមានគម្រោងពង្រីកសកម្មភាពរបស់អ្នក ដើម្បីរួមបញ្ចូលផ្នែកមួយក្នុង ចំណោមប្រធានបទទាំងនេះ ក្នុងអំឡុងពេលនៃការផ្តល់ជំនួយ។ កញ្ចប់ជំនួយ The Resilience Fund នឹងជួយ អង្គការដែលដឹកនាំដោយស្ត្រី និងពង្រីកកិច្ចខិតខំប្រឹងប្រែងដែលមានស្រាប់ លើសកម្មភាពបំបាត់អំពើហិង្សា ផ្អែកលើយេនឌ័រ និងសិទ្ធិសុខភាពផ្លូវភេទ និងបន្តពូជ ប៉ុន្តែយើងក៏គាំទ្រសកម្មភាព និងគម្រោងថ្មីៗសម្រាប់តំបន់នោះ ផងដែរ។

5. អង្គការរបស់ខ្ញុំមានប្រធាន ឬនាយកប្រតិបត្តិដែលជាបុរស។ តើខ្ញុំអាចដាក់ពាក្យបានទេ?

ប្រហែលជាមិនបានទេ - ដោយសារកញ្ចប់ជំនួយនេះ មានគោលបំណងពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី និងអង្គការដែលដឹកនាំដោយស្ត្រី។ និយមន័យរបស់យើងនៃអង្គការដែលដឹកនាំដោយស្ត្រីគឺ៖ “មាននាយក ឬប្រធាន ប្រតិបត្តិជាស្ត្រី និងមានអ្នកដឹកនាំជាន់ខ្ពស់យ៉ាងហោចណាស់ ៥០%ជាស្ត្រី។”

ប្រសិនបើអង្គការរបស់អ្នកមិនបំពេញតាម និយមន័យរបស់យើងអំពីស្ត្រីដែលជាអ្នកដឹកនាំ ប៉ុន្តែអ្នកនៅតែជឿជាក់ថាស្ថាប័នរបស់អ្នកជាស្ថាប័នដែលដឹកនាំដោយ ស្ត្រី នោះអ្នកអាចផ្តល់ឱ្យយើងនូវព័ត៌មានបន្ថែមមកយើងដើម្បីគាំទ្រដល់ហេតុផលរបស់អ្នក។

ពាក្យថា "ស្ត្រី" រួមបញ្ចូលទាំងស្ត្រីនៅក្នុងភាពចម្រុះរបស់ពួកគេ។ នេះរាប់បញ្ចូលទាំងស្ត្រីមានពិការភាព ស្ត្រីដែលមាននិន្នាការផ្លូវភេទចម្រុះ អក្ខសញ្ញានៃយេនឌ័រ ស្ត្រីគ្រប់ពណ៌សម្បុរ ស្ត្រីជាជនជាតិដើមភាគតិច ស្ត្រីដែលរងការគាបសង្កត់ ស្ត្រីវ័យក្មេង និងវ័យចំណាស់ ឬអ្នកដែលត្រូវបានរងផលប៉ះពាល់ដោយការរើសអើង ជាតិសាសន៍ ឬភាពក្រីក្រ ឬស្ត្រីដែលធ្វើចំណាកស្រុក និងស្ត្រីនៅក្នុងក្រុមដែលងាយរងគ្រោះផ្សេងទៀត។

6. អង្គការរបស់ខ្ញុំមិនមានការយល់ស្របពីរដ្ឋាភិបាលក្នុងការទទួលមូលនិធិពីបរទេសទេ។ តើខ្ញុំនៅតែអាចស្នើសុំជំនួយ បានទេ?

ទេ! អង្គការរបស់អ្នកត្រូវតែមានការយល់ព្រមតាមផ្លូវច្បាប់ និងបានបំពេញតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលទាំងអស់ ដើម្បីអាចទទួលបានមូលនិធិពីបរទេស ទើបអ្នកអាចស្នើសុំជំនួយនេះបាន។

7. ប្រសិនបើយើងមិនមានទីតាំងនៅប្រទេសវៀតណាម ឬកម្ពុជា តើអង្គការរបស់ខ្ញុំអាចដាក់ពាក្យបានទេ?

ប្រសិនបើអ្នកគិតថាស្ថាប័ន និងសកម្មភាពគម្រោងរបស់អ្នកមានតាមលក្ខណៈវិនិច្ឆ័យនៃជំនួយ ប៉ុន្តែអ្នកមិនមានទីតាំងនៅកម្ពុជា ឬវៀតណាមទេ អ្នកអាចទាក់ទង resfund@unfoundation.org ដើម្បីបង្ហាញចំណាប់អារម្មណ៍របស់អ្នកក្នុងការដាក់ពាក្យ។

8. តើជំនួយ "ក្តាន់នៃនក់ណត់" របស់ The Resilience Fund អាចប្រើប្រាស់បានដោយរបៀបណា?

អ្នកអាចប្រើប្រាស់ថវិកាលើវិធីសាស្ត្រណាដែលអ្នកជឿថាវិធីសាស្ត្រល្អបំផុតដើម្បីពង្រឹងអង្គការរបស់អ្នក (និងអនុលោមតាមតម្រូវការទាំងអស់អំពីរបៀបដែលកញ្ចប់ជំនួយនេះអាចចំណាយ)។ យើងជឿជាក់ថាស្ថាប័នផ្ទាល់ បានដឹងច្បាស់ពីរបៀបដែលល្អបំផុតក្នុងការប្រើប្រាស់ជំនួយដើម្បីសម្រេចបាននូវបេសកកម្មរបស់ពួកគេ - មិនថា សម្រាប់កម្មវិធី ឬសម្រាប់តម្រូវការរនាវារបស់អង្គការ ឬលើផ្នែកផ្សេងទៀតដែលមានសារៈសំខាន់។ យើងជឿជាក់ថា

ការផ្តល់ឱ្យអ្នកនូវធនធានដើម្បីពង្រឹងស្ថាប័នរបស់អ្នកនឹងពង្រឹងសមត្ថភាពរបស់អ្នកដោយផ្ទាល់ ឬដោយប្រយោលក្នុង ការដោះស្រាយបញ្ហាសុខភាព និងសុវត្ថិភាពសំខាន់ៗដែលរារាំងដល់ស្ថេរភាពនៃសេដ្ឋកិច្ចរបស់ស្ត្រី ដែលនៅក្នុង សហគមន៍របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ យើងចង់ឱ្យអ្នកពន្យល់ក្រួសៗពីផែនការក្នុងការចាយវាយថវិកា និងថាភារកិច្ចបំផុតនេះនឹងជំរុញឱ្យបេសកកម្មនៃស្ថាប័នរបស់អ្នក និងសកម្មភាពទាក់ទងនឹង ប្រធានបទរបស់ យើងបានយ៉ាងដូចម្តេច។ ប្រសិនបើមានការផ្លាស់ប្តូរណាមួយកើតឡើងក្នុងអំឡុងពេលផ្តល់ជំនួយ អ្នកក៏នឹងមានការ បត់បែនក្នុងការផ្លាស់ប្តូរបៀបដែលស្ថាប័នរបស់អ្នកប្រើប្រាស់មូលនិធិដើម្បីឆ្លើយតបទៅនឹងកាលៈ ទេសៈដែលផ្លាស់ប្តូរទាំងនោះដែរ។

9. តើមានការលក្ខខណ្ឌអ្វីខ្លះ ចំពោះអង្គការក្នុងការប្រើប្រាស់កញ្ចប់ជំនួយរបស់ The Resilience Fund?

កញ្ចប់ជំនួយនេះមិនអាចប្រើប្រាស់សម្រាប់ការបញ្ចុះបញ្ចូលបក្ស ការបោះឆ្នោត ឬយុទ្ធនាការនយោបាយណាមួយឡើយ ហើយត្រូវតែប្រើប្រាស់ដោយអនុលោមតាមច្បាប់ និងគោលនយោបាយរបស់ប្រទេសអ្នកសម្រាប់ការទទួលមូលនិធិពី បរទេស។

10. តើកញ្ចប់ជំនួយនេះនឹងជួយដល់ស្ថេរភាពនៃសេដ្ឋកិច្ច ក្នុងចង្វាក់ផលិតកម្មសកលបានយ៉ាងដូចម្តេច?

កញ្ចប់ជំនួយនេះគាំទ្រទៅដល់អង្គការដែលធ្វើការផ្តល់ជាមួយសហគមន៍ ដែលទាក់ទងនឹងអាជីវកម្ម និងសហគមន៍ ដែលផលិតសម្លៀកបំពាក់ អាហារ ភិចណូឡូជី និងផលិតផលផ្សេងៗទៀតដែលនាំចេញទៅកាន់ក្រៅប្រទេស។ យើង ជឿជាក់ថាការគាំទ្រសហគមន៍ទាំងនេះ តាមរយៈអង្គការស្ថាប័នដែលដឹកនាំដោយស្ត្រី និងជំរុញឱ្យស្ត្រីមានការរស់នៅ ដែលល្អជាងមុន និងពង្រឹងលទ្ធភាពរបស់ពួកគាត់ឱ្យមានការរីលចម្រើននៅកន្លែងធ្វើការ។ សុខភាព និងសុវត្ថិភាព ពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្ត្រីដែលរស់នៅក្នុងសហគមន៍ទាំងនេះនៅក្នុងការពង្រឹងនូវសេ ដ្ឋកិច្ចរបស់ស្ត្រី។ ពួកយើងនឹងគាំទ្របណ្តាញនៃអង្គការដែលគាំទ្រសហគមន៍ទាំងនោះ និងបន្តគាំទ្រដោយផ្ទាល់ ឬមិនផ្ទាល់លើស្ត្រីដែល រួមចំណែកក្នុងចង្វាក់ផលិតកម្ម និងគ្រួសាររបស់ពួកគេ។ ទាំងនេះនឹងត្រូវបានរួមបញ្ចូល តែមិនកំណត់លើសហគមន៍ ដែលនៅក្បែររោងចក្រ ឬទីតាំងកសិកម្ម និងសហគមន៍ដែលស្ត្រីចំណាកស្រុកដើម្បីធ្វើការនៅកន្លែងឆ្ងាយ។ [ការរៀបចំ និងការដាក់ពាក្យស្នើសុំ](#)

11. តើដំណើរការ និងកាលបរិច្ឆេទនៃកម្មវិធីនឹងមានរូបភាពដូចម្តេច?

- ដំណើរការនៃការដាក់ពាក្យស្នើសុំមាន២ជំហាន។
- **នៅក្នុងជំហានទី១:** បើកទទួលពាក្យនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ សីហា ឆ្នាំ២០២២។ បន្ទាប់ពីការ ពិនិត្យលើពាក្យស្នើសុំរួច ស្ថាប័នអង្គការដែលត្រូវបានជ្រើសរើសក្នុងជំនុំទី១ នឹងត្រូវអញ្ជើញឱ្យបន្តការដាក់ពាក្យបន្ត នៅជំនុំទី២។
 - **នៅក្នុងជំហានទី២:** បើកទទួលពាក្យនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ក្នុង ជំហាននេះអ្នកនឹងតម្រូវឱ្យផ្តល់ឱ្យនូវព័ត៌មានបន្ថែមទាក់ទងនឹងអង្គការស្ថាប័នរបស់អ្នក និងសកម្មភាព ឬគម្រោងនានាដែលអ្នកកំពុងអនុវត្ត។

12. តើខ្ញុំអាចសរសេរពាក្យស្នើសុំរបស់ខ្ញុំជាភាសាជាតិ/ភាសាខ្មែរបានដែរទេ?

អ្នកចាំបាច់ត្រូវតែដាក់ស្នើពាក្យរបស់អ្នកជាអង់គ្លេស ក៏ប៉ុន្តែយើងបានរៀបចំការគាំទ្រលើជំនួយភាសាសម្រាប់អ្នក តាមរយៈអង្គការដៃគូរបស់យើងដែលនៅក្នុងប្រទេសកម្ពុជា និងវៀតណាម។ ពួកគេនឹងជួយអ្នកក្នុងការស្វែងយល់ពី សំណួរនៅក្នុងពាក្យស្នើសុំ ឬការបកប្រែពាក្យស្នើសុំរបស់អ្នកពីភាសាខ្មែរមកជាភាសាអង់គ្លេស។ ពួកគេក៏អាច ជួយអ្នកក្នុងការផ្តល់ជាមតិគ្រលប់លើការសរសេរពាក្យស្នើសុំរបស់អ្នក ហើយពួកគេក៏ជួយអ្នកក្នុងការដាក់ស្នើពាក្យ របស់ទៅក្នុងវេបសាយផងដែរ ប្រសិនបើអ្នកមានការពិបាកក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។

យើងលើកទឹកចិត្តអ្នកឱ្យប្រើប្រាស់ជំនួយផ្នែកភាសាដែលយើងបានផ្តល់ជូនតាមរយៈអង្គការដៃគូរបស់យើង ប្រសិនបើអ្នកត្រូវការ។ យើងនឹងធ្វើការវាយតម្លៃលើសំណើរបស់អ្នក ដោយមិនគិតថាតើអ្នកបាន ឬមិនបានប្រើប្រាស់ ការគាំទ្ររបស់ដៃគូរបស់យើងឡើយ។ សូមទាក់ទងទៅកាន់អ៊ីមែលខាងក្រោម ដើម្បីទទួលបានការគាំទ្រ៖

- ក្នុងប្រទេសកម្ពុជា៖ sivgech.tang@impacthub.net / +855 17 320 072

អ្នកអាចស្វែងរកពាក្យស្នើសុំ និងសំណួរចម្លើយទាក់ទងនឹងកម្មវិធីដែលបានបកប្រែជាភាសាខ្មែរ និងវៀតណាមរួចនៅទីនេះ៖ resiliencefundforwomen.org/apply.

13. ខ្ញុំមិនមានប្រព័ន្ធអ៊ីនធឺណិតដែលមានល្បឿនលឿនទេ តើខ្ញុំអាចដាក់ស្នើសុំលើរបស់ខ្ញុំតាមការសរសេរលើក្រដាស ឬតាមរយៈអ៊ីមែលបានទេ?

មិនបានឡើយ - អ្នកចាំបាច់ត្រូវតែដាក់ស្នើសុំលើរបស់អ្នកតាមរយៈអនឡាញ និងត្រូវតែជាភាសាខ្មែរ។ យើងមិន អាចទទួលសំណើរបស់អ្នកតាមអ៊ីមែល ឬតាមរយៈក្រដាសបានឡើយ។ ប្រសិនបើអ្នកត្រូវការជំនួយ ដៃគូរបស់យើង នឹងជួយអ្នកក្នុងការដាក់ស្នើសុំលើរបស់អ្នកតាមរយៈអនឡាញ ប្រសិនបើអ្នកមានបញ្ហាជាមួយប្រព័ន្ធអ៊ីនធឺណិត៖

- ក្នុងប្រទេសកម្ពុជា៖ sivgech.tang@impacthub.net / +855 17 320 072

14. តើខ្ញុំគួរតែធ្វើបែបណាប្រសិនបើខ្ញុំមានបញ្ហាជាមួយពាក្យអនឡាញ ឬអ៊ីនធឺណិតនៅពេលដែលខ្ញុំកំពុងបំពេញ ពាក្យស្នើរបស់ខ្ញុំ?

អ្នកអាចរក្សាទុកសំណើអនឡាញរបស់អ្នក ហើយគ្រលប់មកបន្តបំពេញវាម្តងទៀតនៅពេលក្រោយ ប្រសិនបើអ្នកមិន អាចបំពេញចម្លើយទាំងអស់ក្នុងពេលតែមួយ។ អ្នកគ្រាន់តែចុចលើពាក្យ “រក្សាទុកសំណើការរបស់ខ្ញុំ និងគ្រលប់មកវិញ ពេលក្រោយ” អ្នកនឹងត្រូវទាមទារឱ្យបំពេញអ៊ីមែល ដើម្បីគ្រលប់មកបំពេញចម្លើយរបស់អ្នកនៅពេលក្រោយ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកមិនបានចុចរក្សាទុកចម្លើយរបស់អ្នក ឬក៏អ្នកមានបញ្ហាបច្ចេកទេសក្នុងការបំពេញពាក្យស្នើ អ្នកនឹងត្រូវ បំពេញពាក្យរបស់អ្នកសារជាថ្មី។ ដើម្បីសន្សំពេលវេលា និងកម្លាំង យើងលើកទឹកចិត្តអ្នកឱ្យបង្កើតសំណេរព្រាងនៃ ចម្លើយរបស់អ្នកទុកនៅឯកសារណាមួយផ្សេងទៀត រួចចាំចម្លងមកដាក់ក្នុងវេបសាយនៅពេលដែលអ្នកបំពេញគ្រប់ ចម្លើយរបស់អ្នក។

ប្រសិនបើអ្នកមានបញ្ហាបច្ចេកទេសណាមួយក្នុងការបំពេញពាក្យស្នើ អ្នកអាចអ៊ីម៉ែលយើងតាមរយៈ refund@unfoundation.org. ក្រុមការងាររបស់យើងនឹងធ្វើការឆ្លើយតបសំណួរ ឬបញ្ហារបស់អ្នកនៅថ្ងៃបន្ទាប់។ យើងបន្តផ្ញើសំណួររបស់ទៅកាន់ដៃគូក្នុងតំបន់របស់យើង ដើម្បីឲ្យគាត់ជួយសម្របសម្រួលលើដំណើរការទាំងនោះ។

15. តើខ្ញុំនឹងទទួលបានដំណឹងពីការដាក់ស្នើសុំណើរបស់ខ្ញុំទេ?

អ្នកនឹងទទួលបានការជូនដំណឹងភ្លាមៗ នៅពេលដែលយើងបានទទួលពាក្យស្នើរបស់អ្នក។ អ្នកមិនតម្រូវឲ្យធ្វើអ្វីបន្ត ទៀតឡើយ។

ជំហានបន្ទាប់

16. នៅពេលណាដែលខ្ញុំអាចទទួលបានដំណឹងពីសំណើរបស់ខ្ញុំពី The Resilience Fund?

យើងនឹងជូនដំណឹងទៅកាន់អង្គការដែលត្រូវបានជ្រើសរើសសម្រាប់ការដាក់ពាក្យជុំទី២ នៅត្រីមាសចុងខែសីហា ឆ្នាំ២០២២។ សម្រាប់ការសម្រេចលើលទ្ធផលចុងក្រោយនៃការផ្តល់កញ្ចប់ជំនួយរបស់យើង នឹងត្រូវជូនដំណឹងនៅ ត្រីមាសចុងឆ្នាំ២០២២។ ក៏ប៉ុន្តែ ក្រុមការងារយើងមិនអាចធ្វើការឆ្លើយតបនូវរាល់សំណួរទាក់ទងនឹងដំណើរការនៃសំណើ នីមួយៗនោះទេ។

17. ប្រសិនបើស្ថាប័នរបស់ខ្ញុំត្រូវបានជ្រើសរើសសម្រាប់កម្មវិធីកញ្ចប់ជំនួយនេះ តើខ្ញុំនឹងត្រូវអ្វីបន្ត?

ប្រសិនបើជាស្ថាប័នរបស់អ្នកត្រូវបានជ្រើសរើស យើងនឹងសូមឲ្យអ្នកផ្តល់ព័ត៌មានបន្ថែមទាក់ទងនឹងអង្គការរបស់អ្នក។ គ្រប់អង្គការទាំងអស់នឹងត្រូវឆ្លងកាត់ដំណើរការជ្រើសរើស និងត្រួតពិនិត្យលើអ្នកធានានៃអង្គការរបស់អ្នក។ នៅពេល ដែលយើងបានធ្វើការត្រួតពិនិត្យលើពាក្យស្នើរបស់អ្នករួចរាល់ យើងនឹងផ្ញើជូនកិច្ចសន្យាទទួលបានកញ្ចប់ជំនួយឲ្យអ្នក បំពេញ និងចុះហត្ថលេខាដើម្បីទទួលបានកញ្ចប់ជំនួយនោះ។ កាលបរិច្ឆេទសម្រាប់ការទទួលបានថវិកានោះនឹងកំណត់ តាមរយៈប្រទេសនីមួយៗ ដោយកាលបរិច្ឆេទកំណត់ដែលយើងកំណត់ទុកគឺនៅត្រីមាសដើមឆ្នាំ២០២៣។ នៅពេលដែល អ្នកត្រូវបានជ្រើសរើស និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចរាល់ យើងនឹងរៀបចំវគ្គណែនាំអ្នកទៅកាន់សហគមន៍ “Learning Hub”។ យើងក៏នឹងរៀបចំការពិភាក្សាជាមួយអ្នកអំពីផ្នែក ឬចំណុចណាមួយដែលអ្នកចង់កំណត់ពិគោល បំណងដែលអ្នកចង់រៀនសូត្របន្ថែមផងដែរ។

18. តើនឹងមានរបាយការណ៍ ឬសកម្មភាពអ្វីខ្លះដែលស្ថាប័នរបស់ខ្ញុំត្រូវរៀបចំ ប្រសិនបើខ្ញុំត្រូវបានជ្រើសរើសក្នុង កម្មវិធីនេះ?

យើងចង់ធ្វើឲ្យរបាយការណ៍មានភាពងាយស្រួល និងច្បាស់លាស់។ The Resilience Fund មានបំណងគាំទ្រលើ ការសិក្សា និងចែករំលែកលើដំណើរការជាជាងការផ្តោតលើរបាយការណ៍។ ការសិក្សាទាំងនេះនឹងរៀបចំឡើងក្នុង សហគមន៍រៀនសូត្រ “Learning Hub” ដែលជាកន្លែងដែលអង្គការដែលទទួលបានកញ្ចប់ជំនួយរបស់យើងអាច រៀនសូត្រពីគ្នាទៅវិញទៅមក ចែករំលែកទៅកាន់ម្ចាស់ជំនួយ និងដៃគូផ្សេងៗទៀតអំពីបទពិសោធន៍ដែលអ្នកបានជួប ប្រទះ។ សហគមន៍នេះក៏ជាកន្លែងមួយដែលផ្សារភ្ជាប់អ្នកទៅកាន់ម្ចាស់ជំនួយ

និងបង្កើនទំហំនៃសហគមន៍ផងដែរ។ សម្រាប់របាយការណ៍ប្រចាំឆ្នាំ យើងនឹងប្រើប្រាស់ “Learning Hub” ជាមធ្យោបាយចម្បងក្នុងការចាប់យកការរៀន សូត្រ និងចែករំលែកសកម្មភាពនានា។ ក្នុងរយៈពេលផ្តល់ជំនួយរយៈពេលពីរឆ្នាំ យើងរំពឹងថាស្ថាប័នរបស់អ្នកអាចចូលរួមជាមួយសហគមន៍ “Learning Hub” របស់យើង។ ជាពិសេសការប្រជុំប្រចាំត្រីមាសជាមួយអង្គការផ្សេងៗទៀត ដែលទទួលបានកញ្ចប់ជំនួយពីពួកយើង វិនិយោគិន និងអ្នកពាក់ព័ន្ធដទៃទៀតនៃមូលនិធិសម្រាប់ការរៀនសូត្រ និងការចែករំលែក។ Learning Hub នឹងផ្តល់ការគាំទ្រលើការបកប្រែ និងជំនួយផ្សេងទៀត ដើម្បីធានាថាអ្នកអាច ទំនាក់ទំនងក្នុងភាសាដើមរបស់អ្នកឲ្យបានច្រើន។

19. ប្រសិនបើអ្នកមិនត្រូវបានជ្រើសរើសនៅឆ្នាំនេះ តើអ្នកនឹងមានឱកាសដើម្បីដាក់ពាក្យនៅឆ្នាំក្រោយទេ?
សូមស្វែងរកព័ត៌មានបន្ថែមនៅក្នុងវេបសាយរបស់យើង សម្រាប់ការប្រកាសពីឱកាសកញ្ចប់ជំនួយផ្សេងទៀត។

TIẾNG VIỆT

CÂU HỎI THƯỜNG GẶP

Dưới đây là các câu hỏi thường gặp liên quan đến quy trình nộp hồ sơ đề xuất tài trợ từ Quỹ Resilience Fund for Women in Global Value Chains (Quỹ Hỗ trợ Phụ nữ trong các chuỗi giá trị toàn cầu),

TIÊU CHÍ/ĐIỀU KIỆN NỘP ĐỀ XUẤT TÀI TRỢ VÀ CÁC CÂU HỎI CHUNG

1. Đối tượng nộp đề xuất tài trợ?

Tiền tài trợ sẽ được chuyển cho các quỹ của phụ nữ và các tổ chức dựa vào cộng đồng do phụ nữ lãnh đạo hoạt động trong các lĩnh vực chuyên đề chính của Quỹ Resilience Fund là bạo lực trên cơ sở giới và/hoặc quyền và sức khỏe sinh sản và sức khỏe tình dục ở Việt Nam và Campuchia. Các tổ chức phi lợi nhuận có thu nhập tối thiểu hàng năm là 10.000 Đô la Mỹ (USD) có thể nộp đề xuất tài trợ 2 năm. Dữ liệu về thu nhập của tổ chức trong năm 2019, 2020 hoặc 2021 sẽ được dùng làm cơ sở để xác định xem tổ chức có đủ điều kiện tham gia nộp đề xuất tài trợ hay không.

2. Mức tài trợ - Tổ chức của tôi có thể đề xuất tài trợ bao nhiêu kinh phí?

Mỗi khoản tài trợ sẽ dao động trong khoảng 10.000 - 75.000 USD. Một tổ chức có thể yêu cầu tài trợ số kinh phí tối đa bằng 150% thu nhập hàng năm của mình, nhưng giá trị tối đa của mỗi khoản tài trợ sẽ không quá 75.000 đô la. Các khoản tài trợ sẽ được phân bổ trong giai đoạn 2 năm. Các tổ chức phi lợi nhuận phải có thu nhập hàng năm ít nhất là 10.000 USD thì mới đủ điều kiện nộp đề xuất tài trợ 2 năm này.

3. Tổ chức của tôi có bắt buộc phải nộp đề xuất tài trợ 2 năm không, hay được phép đề xuất tài trợ cho khoảng thời gian ngắn hơn?

Tất cả các khoản tài trợ sẽ có thời gian tài trợ 2 năm. Quỹ Resilience Fund có mục đích giúp các tổ chức ở cấp cơ sở/cộng đồng củng cố các hoạt động và chương trình của họ theo thời gian. Điều này sẽ giúp họ đáp ứng các nhu cầu về sức khỏe, sự an toàn trong dài hạn, và các nhu cầu thiết yếu khác của phụ nữ, và giúp cải thiện điều kiện kinh tế của họ. Các khoản tài trợ này không dùng để cứu trợ khẩn cấp trong ngắn hạn.

4. Tổ chức phi chính phủ của tôi hiện không làm về bạo lực trên cơ sở giới (BLG) hoặc các quyền và sức khỏe sinh sản/sức khỏe tình dục (SKSS/SKTD), nhưng chúng tôi có kế hoạch mở rộng hoạt động chương trình hiện tại để làm về các lĩnh vực này. Liệu tổ chức tôi có thể nộp đề xuất không?

Có – Tổ chức bạn có thể nộp đề xuất, miễn là tổ chức có kế hoạch mở rộng công việc/hoạt động của mình để bao gồm một trong những lĩnh vực chuyên đề này trong giai đoạn tài trợ. Quỹ Resilience Fund sẽ giúp các tổ chức do phụ nữ lãnh đạo củng cố và mở rộng các nỗ lực hoạt động hiện tại về bạo lực trên cơ sở giới cũng như các quyền và SKSS/SKTD, đồng thời hỗ trợ các hoạt động mới trong các lĩnh vực này.

5. Tổ chức tôi được quản lý bởi một Giám đốc/Giám đốc Điều hành - người xác định là nam giới. Tổ chức tôi có đủ điều kiện để nộp đề xuất không?

Có lẽ là không - vì Quỹ này có mục đích tăng cường năng lực lãnh đạo của phụ nữ và các tổ chức do phụ nữ lãnh đạo. Định nghĩa của chúng tôi về một tổ chức do phụ nữ lãnh đạo là: “có Giám đốc Điều hành hoặc CEO là phụ nữ, và ít nhất 50% quản lý cấp cao là phụ nữ”. Nếu tổ chức bạn không đáp

ứng định nghĩa của chúng tôi về “phụ nữ lãnh đạo”, nhưng bạn tin rằng trên thực tế, tổ chức bạn là do phụ nữ lãnh đạo, thì tổ chức bạn có thể cung cấp cho chúng tôi thông tin liên quan để chúng tôi xem xét.

Thuật ngữ "phụ nữ" bao gồm phụ nữ với tất cả các đặc điểm đa dạng, bao gồm phụ nữ khuyết tật, có xu hướng tính dục và bản dạng giới đa dạng, phụ nữ thuộc các màu da, phụ nữ bản địa/địa phương, phụ nữ thuộc các giai cấp bị áp bức, phụ nữ trẻ và lớn tuổi, hoặc những phụ nữ bị phân biệt chủng tộc, phụ nữ sống trong điều kiện nghèo đói, hoặc là người di cư/nhập cư, và phụ nữ trong các nhóm yếu thế khác.

6. Tổ chức của tôi không được cơ quan Nhà nước phê duyệt để nhận tiền hỗ trợ từ nước ngoài. Tôi có thể nộp đề xuất xin tài trợ không?

Không. Tổ chức của bạn phải được phê duyệt hợp pháp và đã đáp ứng tất cả các quy định của chính phủ để có thể nhận được tiền tài trợ từ nước ngoài thì mới được nộp đề xuất xin tài trợ này.

7. Tổ chức của tôi có thể nộp đề xuất nếu chúng tôi không có trụ sở tại Việt Nam hoặc Campuchia không?

Nếu bạn cảm thấy tổ chức và công việc của mình đáp ứng các tiêu chí của khoản tài trợ này nhưng tổ chức lại không hoạt động ở Campuchia hoặc Việt Nam, bạn có thể liên hệ với refund@unfoundation.org để đăng ký rằng mình có quan tâm tham gia.

8. Khoản tài trợ “không hạn chế” (unrestricted” grant) của Quỹ Resilience Fund có thể được dùng thế nào?

Tổ chức của bạn có thể sử dụng tiền tài trợ theo bất kỳ cách nào mà bạn tin rằng sẽ củng cố tổ chức một cách tốt nhất (đồng thời tuân thủ tất cả các yêu cầu về cách chi tiêu những khoản tài trợ đó.) Chúng tôi tin các tổ chức biết cách tốt nhất để sử dụng các khoản tài trợ để đạt được sứ mệnh của mình – dù là chi tiêu cho các chương trình, hoặc để đáp ứng các nhu cầu của tổ chức, hoặc các lĩnh vực quan trọng khác. Chúng tôi tin rằng việc cung cấp nguồn lực cho tổ chức để củng cố tổ chức bạn sẽ trực tiếp hoặc gián tiếp tăng cường năng lực của tổ chức bạn để giải quyết các vấn đề quan trọng về sức khỏe và an toàn đang cản trở khả năng phục hồi, phát triển kinh tế của phụ nữ trong cộng đồng họ. Tuy nhiên, chúng tôi muốn bạn hãy giải thích tổng quát về cách tổ chức bạn dự định sử dụng khoản tài trợ thế nào, và khoản tài trợ sẽ giúp tổ chức bạn thúc đẩy sứ mệnh của mình cũng như các lĩnh vực chuyên đề của Quỹ như thế nào. Nếu tình hình địa phương thay đổi trong giai đoạn tài trợ, bạn cũng sẽ có thể linh hoạt điều chỉnh cách tổ chức mình sử dụng khoản tài trợ để đáp lại những bối cảnh thay đổi đó.

9. Có hạn chế gì đối với việc sử dụng khoản tài trợ từ Quỹ Resilience Fund mà các tổ chức cần tuân thủ không?

Khoản tài trợ không được sử dụng cho bất kỳ hình thức vận động hành lang, vận động bầu cử hoặc chiến dịch chính trị nào, và phải tuân thủ đầy đủ luật pháp và chính sách về tài trợ nước ngoài của quốc gia sở tại.

10. Khoản tài trợ sẽ hỗ trợ khả năng phục hồi kinh tế trong các chuỗi giá trị toàn cầu như thế nào?

Quỹ này muốn hỗ trợ những tổ chức làm việc với các cộng đồng **trong, gần hoặc có liên quan** đến các hoạt động kinh doanh/doanh nghiệp và nơi làm việc để sản xuất quần áo, thực phẩm, công nghệ. và các sản phẩm khác để xuất khẩu đi khắp thế giới. Chúng tôi tin rằng việc củng cố các cộng đồng này bằng cách hỗ trợ các tổ chức do phụ nữ lãnh đạo sẽ cải thiện đời sống của lao động nữ và cải thiện khả năng tham gia và phát triển của họ trong lực lượng lao động. Sức khỏe và sự an toàn có

vai trò thiết yếu đối với phụ nữ trong các cộng đồng này để tăng cường cơ hội kinh tế của phụ nữ. Chúng tôi sẽ hỗ trợ nhiều tổ chức có hoạt động nhằm củng cố các cộng đồng này và trực tiếp hoặc gián tiếp có tiếp xúc với những lao động hiện tại hoặc tương lai và gia đình họ. Điều này bao gồm, nhưng không giới hạn, các cộng đồng gần nơi sản xuất hoặc nơi làm việc trong nông nghiệp, và các cộng đồng nơi phụ nữ di cư từ xa đến để làm việc.

CHUẨN BỊ & NỘP ĐỀ XUẤT XIN TÀI TRỢ

11. Quá trình và thời hạn nộp đề xuất?

Quá trình nộp đề xuất sẽ được chia thành 2 giai đoạn:

- Giai đoạn 1: Tiếp nhận hồ sơ từ ngày 5 tháng 7 năm 2022 đến ngày 8 tháng 8 năm 2022. Sau khi sàng lọc và đánh giá, các tổ chức được chọn sẽ được mời gửi thêm thông tin, và đề xuất chi tiết.
- Giai đoạn 2: Từ ngày 29 tháng 8 năm 2022 đến ngày 16 tháng 9 năm 2022. Giai đoạn này sẽ yêu cầu thêm thông tin chi tiết về đề xuất, gồm thông tin bổ sung về tổ chức bạn và các hoạt động hoặc chương trình hiện tại.

12. Tôi muốn nộp hồ sơ, đề xuất bằng ngôn ngữ địa phương của mình thay vì bằng tiếng Anh. Như thế có được không?

Bạn phải nộp hồ sơ, đề xuất bằng tiếng Anh. Tuy nhiên, chúng tôi đã thành lập các đơn vị Đối tác hỗ trợ nộp đề xuất tại Campuchia và Việt Nam để sẵn sàng trợ giúp tổ chức bạn để giúp hiểu rõ các câu hỏi liên quan tới đề xuất tài trợ, hoặc dịch hồ sơ, đề xuất của bạn sang tiếng Anh. Các nhóm Đối tác hỗ trợ này cũng có thể đưa ra ý kiến phản hồi chung về hồ sơ, đề xuất của tổ chức bạn, và họ có thể giúp bạn đăng tải hồ sơ đề xuất lên trang web của chúng tôi nếu tổ chức bạn không có/khó truy cập Internet.

Chúng tôi khuyến khích tổ chức bạn sử dụng dịch vụ hỗ trợ của các Đối tác hỗ trợ nộp đề xuất, nếu cần. Chúng tôi sẽ xem xét, đánh giá tất cả các đề xuất chính thức công bằng như nhau, mà không tính đến yếu tố là tổ chức bạn có nhận được trợ giúp trong quá trình nộp đề xuất hay không. Thông tin liên hệ để được hỗ trợ:

Tại Việt Nam:

- +84 0395048510
- NhomHoTroVietNamRF@gmail.com
- Facebook: [Nhóm hỗ trợ Việt Nam RF/Resilience Fund](#)

Tại Campuchia:

- +855 17 320 072
- sivgech.tang@impacthub.net

Tổ chức bạn có thể truy cập biểu mẫu đề xuất và các câu hỏi thường gặp (đã được dịch sang tiếng Việt và tiếng Khmer), tại đây: resiliencefundforwomen.org/apply.

13. Tôi không có internet tốc độ cao ổn định - tôi có thể gửi đề xuất dưới dạng bản in (giấy) hoặc qua email không?

Không - bạn phải nộp đề xuất trực tuyến qua trang web của chúng tôi, và đề xuất phải viết bằng tiếng Anh. Chúng tôi không thể chấp nhận hồ sơ đề xuất gửi qua email hoặc bản in giấy. Nếu tổ chức bạn cần trợ giúp, các Đối tác hỗ trợ nộp đề xuất có thể giúp tổ chức bạn đăng tải đề xuất lên nếu tổ chức bạn bị hạn chế truy cập Internet và cần trợ giúp để nộp đề xuất trực tuyến:

Tại Việt Nam:

- +84 0395048510

- NhomHoTroVietNamRF@gmail.com
 - Facebook: [Nhóm hỗ trợ Việt Nam RF/Resilience Fund](#)
- Tại Campuchia:
- +855 17 320 072
 - sivgech.tang@impacthub.net

14. Tôi phải làm gì nếu có vấn đề với biểu mẫu trực tuyến hoặc nếu tôi bị mất kết nối Internet giữa chừng khi đang nộp đề xuất?

Bạn có thể lưu biểu mẫu (save) và quay lại sau để điền tiếp nếu không thể hoàn thành tất cả các câu hỏi cùng một lúc. Khi chọn ô "lưu lại các nội dung đã điền và quay lại sau" (save my progress and resume later), bạn sẽ được yêu cầu nhập email của mình và bạn sẽ có thể lưu biểu mẫu và quay lại biểu mẫu để điền tiếp sau bằng chính email đó. Tuy nhiên, nếu chưa lưu biểu mẫu và nếu bạn gặp bất kỳ sự cố kỹ thuật nào trong khi nộp đề xuất, thì bạn sẽ làm lại (nộp lại) từ đầu. Để tiết kiệm thời gian và công sức, chúng tôi khuyến nghị bạn nên lập một bản dự thảo đề xuất của mình trong 1 file khác, sau đó sao chép và dán câu trả lời của bạn vào biểu mẫu trực tuyến khi bạn đã sẵn sàng nộp đề xuất.

Nếu bạn gặp bất kỳ vấn đề kỹ thuật nào với biểu mẫu, bạn có thể gửi email cho chúng tôi theo địa chỉ resfund@unfoundation.org. Lưu ý: có thể đến ngày hôm sau cán bộ của chúng tôi mới xử lý được các vấn đề/câu hỏi của bạn. Chúng tôi có thể chuyển tiếp email của bạn tới nhóm hỗ trợ kỹ thuật địa phương nếu họ có thể giải quyết vấn đề đó.

15. Tôi không biết là đề xuất của mình đã được nộp chưa. Tôi có nhận được xác nhận nào khi đã hoàn thành nộp đề xuất không?

Bạn sẽ nhận được xác nhận ngay lập tức trên màn hình sau khi đề xuất của bạn đã nộp thành công, và một email xác nhận nộp đề xuất thành công. Bạn không cần thực hiện thêm bất kỳ hành động nào.

BƯỚC TIẾP THEO

16. Dự kiến khi nào tôi có thể nhận được phản hồi từ Quỹ Resilience Fund về tình trạng đề xuất của mình?

Các tổ chức được mời gửi thêm thông tin cho giai đoạn 2 sẽ được thông báo vào cuối tháng 8 năm 2022. Các quyết định tài trợ cuối cùng sẽ được thông báo cho tất cả các đơn vị nộp đề xuất vào cuối năm 2022. Rất tiếc, chúng tôi sẽ không thể trả lời các đề nghị cập nhật tình trạng đề xuất của từng tổ chức riêng lẻ.

17. Nếu tổ chức của tôi được chọn nhận tài trợ, bước tiếp theo là gì?

Nếu tổ chức bạn được chọn, chúng tôi sẽ yêu cầu bạn nộp thêm một số thông tin bổ sung về tổ chức. Quỹ sẽ tiến hành đánh giá nhanh mọi tổ chức, gồm cả việc kiểm tra xác minh (reference check). Khi quá trình thẩm định này hoàn tất, tổ chức bạn sẽ nhận được một thỏa thuận tài trợ để ký và gửi lại cho Quỹ để nhận được khoản tiền tài trợ của mình. Thời gian nhận tiền tài trợ của mỗi tổ chức sẽ được xác định theo yêu cầu của mỗi quốc gia, nhưng chúng tôi hy vọng tổ chức được tài trợ sẽ nhận được tiền tài trợ vào đầu năm 2023. Sau khi tổ chức bạn được chọn và thỏa thuận tài trợ đã được ký, chúng tôi sẽ cung cấp thông tin cho tổ chức bạn về "Trung tâm học tập" của chúng tôi. Chúng tôi cũng muốn thảo luận với từng tổ chức để tìm hiểu cách mà tổ chức bạn muốn xác định/tạo ra tác động và tìm hiểu các mục đích và mục tiêu học tập của tổ chức bạn.

18. Dự kiến tổ chức của tôi sẽ phải báo cáo hoặc thực hiện các hoạt động nào khác nếu chúng tôi được chọn nhận tài trợ?

Chúng tôi muốn việc báo cáo dễ và phù hợp nhất có thể. Quỹ Resilience Fund muốn hỗ trợ việc học tập và chia sẻ trong thời gian thực, và ít chú trọng hơn vào việc lập các báo cáo dài. Phương pháp học tập này được tiến hành thông qua Trung tâm học tập của Quỹ, nơi những tổ chức nhận tài trợ có thể học hỏi từ công việc của nhau, và có thể chia sẻ với các nhà tài trợ và các đối tác khác về những gì họ đang trải qua và học hỏi trong thời gian thực. Đây cũng là nơi kết nối với các nhà tài trợ của Quỹ, và xây dựng một cộng đồng rộng hơn. Mặc dù sẽ phải lập các báo cáo năm, nhưng chúng tôi sẽ sử dụng Trung tâm học tập như một phương pháp chính để nắm bắt các bài học kinh nghiệm và hoạt động chia sẻ. Trong giai đoạn tài trợ 2 năm, dự kiến tổ chức bạn sẽ tham gia vào Trung tâm học tập - đặc biệt là các cuộc họp hàng quý trên nền tảng trực tuyến với các tổ chức nhận tài trợ khác, các nhà đầu tư, và các bên liên quan đến Quỹ để học hỏi và chia sẻ kinh nghiệm. Trung tâm Học tập sẽ cung cấp hỗ trợ dịch thuật, và các hỗ trợ khác để đảm bảo tổ chức nhận tài trợ có thể giao tiếp nhiều nhất có thể bằng ngôn ngữ của họ.

19. Nếu không được chọn trong vòng này, liệu có cơ hội khác để nộp đề xuất tài trợ vào năm sau không?

Vui lòng kiểm tra lại trên trang web của chúng tôi để biết các thông báo tài trợ trong tương lai.
